



របាយការណ៍

ខែឧសភា
ឆ្នាំ២០១៥



របាយការណ៍សិក្ខាសាលាស្តីពី ការត្រួតពិនិត្យគម្រោងប្រចាំឆ្នាំ

*ការរក្សាចីរភាពជីវចម្រុះ អត្ថប្រយោជន៍បរិស្ថាន និងសង្គមនៅក្នុងតំបន់អភិរក្សនៃ
ទេសភាពតំបន់វាលទំនាបភាគខាងកើត - គម្រោង SusBenEPL*

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅក្នុងទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អង្គការ WWF បានរៀបចំសិក្ខាសាលាមួយស្តីពីការត្រួតពិនិត្យគម្រោងប្រចាំឆ្នាំសម្រាប់គម្រោង "ការរក្សាចីរភាពជីវចម្រុះ អត្ថប្រយោជន៍បរិស្ថាន និងសង្គមនៅក្នុងតំបន់អភិរក្សនៃទេសភាពតំបន់វាលទំនាបភាគខាងកើត" (SusBenEPL)។ គម្រោងនេះបានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៣ ដឹកនាំដោយអង្គការ WWF ដោយសហការជាដៃគូជាមួយ NTFP-EP អង្គការភូមិខ្ញុំ និងមជ្ឈមណ្ឌល RECOFTC។ សិក្ខាសាលាទទួលបានការឧបត្ថម្ភពីសហភាពអឺរ៉ុបដោយសហការផ្តល់មូលនិធិដោយអង្គការ USAID ដើម្បីរក្សាចីរភាពជីវចម្រុះ និងសេវាប្រព័ន្ធអេកូឡូស៊ីនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត (EPL)។ តំបន់ទេសភាពខ្ពង់រាបភាគខាងកើត (EPL) គឺជាផ្នែកមួយនៃព្រៃស្ងួតទន្លេមេគង្គក្រោម ដែលជាតំបន់ព្រៃបោះនៅគង់រងរដូវបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ នៅជាតំបន់ស្នូលនៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតព្រៃការពារមណ្ឌលគិរី (MPF) និងដែនជម្រកសត្វព្រៃភ្នំព្រៃច (PPWS) ផ្តល់ជាជម្រកចម្រុះដ៏ធំមួយ។ គម្រោង នេះមានគោលបំណងអភិរក្សអត្ថប្រយោជន៍បរិស្ថាន និងសង្គមនៅក្នុងតំបន់អភិរក្សទាំងពីរដើម្បី ទ្រទ្រង់ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្តមណ្ឌលគិរី។

សិក្ខាសាលានេះមានគោលបំណងវាយតម្លៃវឌ្ឍនភាពគម្រោង SusbenEPL ដែលបានអនុវត្តរយៈពេលជាច្រើនខែកន្លងមក និងចែករំលែកទស្សនៈរបស់ភាគីពាក់ព័ន្ធឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតក្នុងមណ្ឌលគិរី។

*កំណត់សម្គាល់៖ ឯកសារនេះត្រូវបានផលិតឡើងដោយមានជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។
ខ្លឹមសារនៅក្នុងឯកសារនេះគឺជាការទទួលខុសត្រូវតែមួយគត់របស់អង្គការ WWF-កម្ពុជា និងអង្គការ WWF-អាណ្លីម៉ង់ និងមិនបានឆ្លុះបញ្ចាំងពីគោលជំហររបស់សហភាពអឺរ៉ុបឡើយ។*

គោលបំណងសិក្ខាសាលា

សិក្ខាសាលានេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

- ក) ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពដែលទទួលបានពីឆ្នាំទីមួយនៃការអនុវត្តគម្រោង SusBenEPL និងកសាងផែនការសម្រាប់ឆ្នាំបន្ទាប់។
- ខ) ដើម្បីស្វែងយល់ពីបរិបទបច្ចុប្បន្ននៅក្នុងខេត្តមណ្ឌលគិរី និងថាតើគម្រោង SusbenEPL អាចបំពេញ និងសម្របសម្រួលសកម្មភាពអភិរក្ស ព្រមទាំងចូលរួមចំណែកកែលម្អជីវភាពនៅមូលដ្ឋានបានយ៉ាងដូចម្តេច។
- គ) ដើម្បីចែករំលែកទម្លាប់អនុវត្តល្អបំផុតសម្រាប់គ្រប់គ្រងតំបន់អភិរក្សនៃទេសភាពខ្ពង់រាបភាគខាងកើតរួមទាំងករណីសិក្សានៃកិច្ចខិតខំប្រឹងប្រែងសហការរវាងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍។

ទីតាំង

សណ្ឋាគារមណ្ឌលគិរី ទីក្រុងសែនមនោរម្យ ប្រទេសកម្ពុជា

សិក្ខាកាម

ភាគីពាក់ព័ន្ធជាច្រើនបានចូលរួមក្នុងសិក្ខាសាលានេះដែលមានតំណាងមកពីក្រសួងពាក់ព័ន្ធនៅថ្នាក់ជាតិ មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ និងស្រុក) សហគមន៍ ស្ថាប័នឯកជន អង្គការសង្គមស៊ីវិល ប្រធានតំបន់អភិរក្ស សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដៃគូគម្រោង។ សរុបមានសិក្ខាកាមចំនួន ៩៦ នាក់ ក្នុងនោះមានស្ត្រី ២០ នាក់។



លទ្ធផលសំខាន់ៗនៅសិក្ខាសាលា

- គម្រោងនេះ តម្រូវឲ្យមានការគាំទ្រពេញលេញ និងការចូលរួមពីមន្ត្រីនៃស្ថាប័នរាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងខេត្តសម្រាប់ការអនុវត្តគម្រោងនេះ។
- ឧបករណ៍ថ្មី និងយន្តការផ្តល់មូលនិធិ នឹងត្រូវធ្វើតេស្តសាកល្បងនៅក្នុងខេត្តមណ្ឌលគិរីដូចជា ឧបករណ៍ InVEST និងការទូទាត់សម្រាប់សេវាប្រព័ន្ធអេកូឡូស៊ីជាដើម។
- ក្រុមហ៊ុនវិស័យឯកជនត្រូវបានអញ្ជើញឲ្យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការពារ ប្រព័ន្ធអេកូឡូស៊ីខេត្តមណ្ឌលគិរីដែលអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះពឹងអាស្រ័យលើ។
- ពង្រឹងការអនុវត្តច្បាប់គឺជាចំណុចអាទិភាពបន្ទាន់នៅក្នុងខេត្តមណ្ឌលគិរីដើម្បីទប់ស្កាត់សកម្មភាព ខុសច្បាប់។
- សហគមន៍កំពុងប្រឈមមុខជាមួយស្ថានភាពលំបាកដោយសារត្រូវប្រឆាំងជាមួយអ្នកកាប់ឈើ/ អ្នកប្រម៉ាញ់ខុសច្បាប់។
- ការកាប់បំផ្លាញព្រៃឈើកំពុងតែផ្តល់ហានិភ័យធ្ងន់ធ្ងរដល់អាជីវកម្មអនុផលព្រៃឈើដែលសហគមន៍ ជាច្រើនពឹងអាស្រ័យលើ។
- ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលថ្នាក់ជាតិ/ខេត្ត ត្រូវពិចារណាលើគុណតម្លៃនៃសេវាប្រព័ន្ធអេកូឡូស៊ី ដើម្បីឲ្យកាន់តែមានចីរភាព។ ការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីនៅពេលថ្មីៗនេះ និងផែនការកសាង ផ្លូវថ្នល់ឆ្លងកាត់តំបន់អភិរក្សនៃព្រៃការពារមណ្ឌលគិរី កំពុងតែគំរាមកំហែងដល់សុចរិតភាពនៃតំបន់ អភិរក្សពីរ។
- ត្រូវការក្របខ័ណ្ឌច្បាប់សម្រាប់បង្កើតសហគមន៍ព្រៃឈើ (CF) នៅក្នុងតំបន់អភិរក្ស ជាពិសេស នៅក្នុងព្រៃការពារមណ្ឌលគិរី។

សេចក្តីសង្ខេបបទបង្ហាញ និងការពិភាក្សាក្នុងសិក្ខាសាលា

អ្នកនឹងបានឃើញសេចក្តីសង្ខេបបទបង្ហាញនីមួយៗខាងក្រោម បន្ទាប់ពីរបៀបវារៈសិក្ខាសាលា។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីបទបង្ហាញបច្ចេកទេស សូមមើលបទបង្ហាញរបស់វាក្លិនម្នាក់ៗ នៅក្នុងឯកសារបង្រួម (zipped file) នៅក្នុងឧបសម្ព័ន្ធ ២។

សុន្ទរកថាបើក

លោក Chhith Sam Ath ប្រធានអង្គការ WWF ប្រទេសកម្ពុជា បានថ្លែងសុន្ទរកថាបើកសិក្ខាសាលា ដោយលើកឡើងអំពីសារសំខាន់របស់ខេត្តមណ្ឌលគិរីដែលជាកន្លែងពិសេសមួយសម្រាប់អភិរក្ស សត្វព្រៃនៅក្នុងប្រទេសកម្ពុជា ហើយជាកន្លែងសម្រាប់សមាជិកសហគមន៍ប្រមាណ ៦០០០០ នាក់។ លោកបានគូសបញ្ជាក់អំពីបញ្ហាប្រឈមសំខាន់ៗដែលបានជួបប្រទះក្នុងការអភិរក្សដូចជា ការប្រមាញ់ខុសច្បាប់ និងពាណិជ្ជកម្មសត្វព្រៃ ការកាប់ឈើខុសច្បាប់ និងគម្រោងអភិវឌ្ឍន៍គ្មាន ចីរភាពជាដើម។ គម្រោង SusBenEPL អាចដោះស្រាយបញ្ហាប្រឈមទាំងនោះបានដោយស្នើឱ្យ មានគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ទាំងអស់ប្រកបដោយសមភាព។ គម្រោងនេះមានវឌ្ឍនភាពល្អ ប៉ុន្តែការអនុវត្តទៅអនាគតនឹងទាមទារឱ្យមានការគាំទ្រខ្លាំងក្លាពី អាជ្ញាធរមូលដ្ឋាន ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនដើម្បីទទួលបានជោគជ័យ។ អង្គការ WWF សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលរួមមានសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរ ជាតិរបស់សហរដ្ឋអាមេរិក(USAID) ដែលបានគាំទ្រដល់គំនិត ដូចផ្តើមទាំងនេះ។



ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្ត បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាជា ផ្លូវការដោយថ្លែងអំណរគុណដល់ដៃគូគម្រោងនិងម្ចាស់ជំនួយ។ ឯកឧត្តម បានថ្លែងថា រាជ រដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើចីរភាពគម្រោងអភិវឌ្ឍន៍ ហើយបានរំលឹក អំពីច្បាប់នៅប្រទេសកម្ពុជាដែលគាំទ្រដល់ដំណើរការការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការគាំទ្រ ខ្លាំងក្លាចំពោះយុទ្ធសាស្ត្រស្បែកខ្លានៅក្នុង ខេត្តមណ្ឌលគិរី។ ឯកឧត្តមបានលើកឡើងកង្វល់អំពី សកម្មភាពខុសច្បាប់ដែលបន្តជាប្រចាំនៅក្នុង តំបន់អភិរក្ស និងនៅក្នុងការធ្លាក់ចុះនៃជីវចម្រុះ។ ឯកឧត្តមអភិបាលរងបានអំពាវនាវឱ្យពង្រឹងការអនុវត្តផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំព្រេច (PPWS) ព្រមទាំងផែនការយុទ្ធសាស្ត្រស្បែកខ្លា សម្រាប់ព្រៃការពារមណ្ឌលគិរី ដើម្បីពង្រឹងសមត្ថ

ភាពគ្រប់គ្រងរបស់រដ្ឋាភិបាលមណ្ឌលគិរីសម្រាប់ ការធានាថា រាល់ការអភិវឌ្ឍទាំងអស់ដូចជា សម្បទានដីសេដ្ឋកិច្ចគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយជាចុងក្រោយ ឯកឧត្តមបានស្នើសុំការគាំទ្របច្ចេកទេសពីអង្គការWWF ដើម្បីបញ្ជ្រាញសសកម្មភាពអភិវឌ្ឍន៍ដែល គ្មានចីរភាព។ ឯកឧត្តម ប៉េង សម្បត្តិ ក្នុងនាមខ្លួនផ្ទាល់បាន អំពាវនាវឲ្យអភិរក្សធនធានធម្មជាតិ ដ៏សម្បូរបែបនៅក្នុងខេត្តមួយនេះ និងជំរុញឲ្យអនុវត្តវិធានការ បញ្ឈប់សកម្មភាពខុសច្បាប់ទាំង អស់នៅក្នុងតំបន់អភិរក្ស។



សេចក្តីផ្តើម

បណ្ឌិត Arnulf Köhncke ប្រធានសម្របសម្រួលគម្រោង SusBenEPL របស់អង្គការ WWF អាស្ម័យម៉ង់ បានថ្លែងចាប់ផ្តើមនៅក្នុងសិក្ខាសាលាដោយបានពន្យល់ពីគោលបំណងសិក្ខាសាលាដល់ សិក្ខាកាម និងបានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅសង្ខេបអំពីវឌ្ឍនភាព និងសមិទ្ធផលគម្រោងបច្ចុប្បន្ន។ សម្រាប់ព័ត៌មានបន្ថែមអំពីវឌ្ឍនភាពគម្រោងបច្ចុប្បន្ន សូមមើលសៀវភៅព័ត៌មាននៅគេហទំព័រ គម្រោង។ សៀវភៅព័ត៌មានមានចែកជូនសិក្ខាកាមទាំងអស់ដែលចូលរួមក្នុងសិក្ខាសាលា នេះ។

វគ្គទីមួយ៖ បរិបទបច្ចុប្បន្នអំពីតំបន់ទេសភាពខ្ពង់រាបភាគខាងកើត(EPL)

ដែនជម្រកសត្វព្រៃភ្នំព្រេច (PPWS)៖ លោក សម្រងឌី វិចិត្រ នាយកដែនជម្រកសត្វព្រៃភ្នំព្រេច បានធ្វើបទបង្ហាញអំពីសកម្មភាពបច្ចុប្បន្ន ដែនការការងារ ដែនការគ្រប់គ្រងសម្រាប់ ដែនជម្រក សត្វព្រៃភ្នំព្រេច ស្ថានភាពភូមិសាស្ត្រPPWS និងទិន្នន័យជីវចម្រុះចុងក្រោយបំផុតដែលបានតាម ដាន។ លោកបានពន្យល់ពីបញ្ហាប្រឈមដែលជួបប្រទះនៅក្នុងការគ្រប់គ្រង PPWS ដោយសារតែ សកម្មភាពខុសច្បាប់របស់ជនប្រដាប់អាវុធ និងកង្វះសមត្ថភាពក្នុងប្រយុទ្ធប្រឆាំងសកម្មភាពខុស ច្បាប់ទាំងនោះ។ នាយក PPWS បានគូសបញ្ជាក់ថា ជីវភាពល្អប្រសើរសម្រាប់ភាពសហគមន៍អាច ជាកត្តាជំរុញចម្បងក្នុងការគាំទ្រដល់ការអភិរក្ស និងបញ្ជ្រាញសសកម្មភាពខុសច្បាប់ផ្សេងៗ។

សំណួរ និងការពិភាក្សាសំខាន់ៗរបស់សិក្ខាកាមក្រោយពេលបទបង្ហាញចប់ត្រូវបានធ្វើឡើងពី ប្រធានសហគមន៍ដែលលើកឡើងថា ក្រុមហ៊ុនវិស័យឯកជនកំពុងប្រតិបត្តិការនៅក្នុងតំបន់អភិរក្ស ដោយកាប់ព្រៃឈើរួមទាំងដើមជ័រផងដែរដែលជាប្រភពចម្បងនៃប្រាក់ចំណូលសម្រាប់សហគមន៍។

សំណួរចម្បងរបស់លោកប្រធានសហគមន៍គឺថា តើក្រុមហ៊ុនវិស័យឯកជនទាំងនោះ កំពុងប្រតិបត្តិការស្របច្បាប់ដែរឬយ៉ាងណា។ នាយក PPWS បានបញ្ជាក់ថា ក្រុមហ៊ុនមិនត្រូវបានគិតថា ប្រតិបត្តិការនៅក្នុងតំបន់ដែលមិនសមស្របសម្រាប់សម្បទានដីសេដ្ឋកិច្ច និងត្រូវមើលច្បាប់ដែលត្រូវប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុននោះ។

ព្រៃការពារមណ្ឌលគិរី (MPF)៖ លោក ឡុង ប៊ុង ដែលទើបបានចាត់តាំងបេសកកម្មបន្ថែមជាប្រធានព្រៃការពារមណ្ឌលគិរីមួយថ្ងៃមុនពេលសិក្ខាសាលា លោកបានណែនាំខ្លួនដោយសង្ខេប និងត្រូវបានសម្រាប់ MPF មុនពេលប្រគល់កម្មវិធីទៅឲ្យលោក មូល ជាត ប្រធាន EPL នៃអង្គការ WWF ប្រចាំប្រទេសកម្ពុជាដើម្បីធ្វើបទបង្ហាញពីស្ថានភាពទូទៅនៅក្នុង MPF។ លោក មូល ជាត បានធ្វើបទបង្ហាញអំពីសកម្មភាព និងបញ្ហាប្រឈមដូចគ្នានៅក្នុងព្រៃការពារមណ្ឌលគិរី។ លោកបានគូសបញ្ជាក់ពីក្រុមសហគមន៍ សកម្មភាពនានាអាស្រ័យលើព្រៃឈើ។ បញ្ហាប្រឈមដែលជួបប្រទះនៅក្នុងការកាប់ឈើ និងការប្រមាញ់ខុសច្បាប់មានទំហំធំដោយសារនៅជិតព្រំដែនវៀតណាម និងមានមនុស្សមានឥទ្ធិពល នៅពីក្រោយសកម្មភាពខុសច្បាប់ទាំងនោះ។ លោកបានអំពាវនាវឲ្យមានការកសាងសមត្ថភាពបន្ថែមទៀតក្នុងសកម្មភាពល្អិត និងសហការរវាងតំបន់អភិរក្សទេសភាពព្រមទាំងការប្តេជ្ញាចិត្តរបស់ភាគី ពាក់ព័ន្ធទាំងអស់រួមទាំងរដ្ឋាភិបាល និងវិស័យឯកជនផងដែរក្នុងការអភិរក្សធម្មជាតិ។

ក្រោយពីបទបង្ហាញនេះចប់ មានសំណួរ និងការពិភាក្សាសំខាន់ៗ ជុំវិញពីអត្ថប្រយោជន៍រវាងកងកម្លាំងប្រដាប់អាវុធ និងសមត្ថភាពរបស់ជនល្មើស ព្រមទាំងក្រុមល្បាតសហគមន៍ដែលការពារព្រៃឈើ។ ការប្រឆាំងជាមួយអ្នកកាប់ឈើ និងអ្នកប្រមាញ់ខុសច្បាប់អាចមានគ្រោះថ្នាក់ខ្លាំង និងមានការគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់។ លោក មូល ជាត បានសង្កត់ធ្ងន់លើតម្រូវការឲ្យមានការរាយការណ៍ពីសកម្មភាពខុសច្បាប់ ដើម្បីបញ្ជៀសការប្រឈមមុខដោយផ្ទាល់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។


វគ្គទីពីរ៖ វឌ្ឍនភាពគម្រោងបច្ចុប្បន្ន

ការផ្តល់ហិរញ្ញប្បទានតំបន់អភិរក្សប្រកបដោយចីរភាព៖ បណ្ឌិត Arnulf Köhncke បានធ្វើបទបង្ហាញក្នុងនាមលោកស្រី Ewa Madon មន្ត្រីពិគ្រោះយោបល់អំពីសេដ្ឋកិច្ចបៃតងដែលមិនអាចចូលរួមក្នុងសិក្ខាសាលានេះបានដោយសារបញ្ហាសុខភាព។ បទបង្ហាញនេះផ្តោតសំខាន់លើគំរូយន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយជោគជ័យសម្រាប់តំបន់អភិរក្ស ការពិចារណាជុំវិញយន្តការផ្តល់ហិរញ្ញប្បទានសមស្របដែលអាចមានសម្រាប់ខេត្តមណ្ឌលគិរី និងអនុសាសន៍សម្រាប់វិស័យឯកជន និងរដ្ឋាភិបាលដើម្បីគាំទ្រយន្តការផ្តល់ហិរញ្ញប្បទានតំបន់អភិរក្ស។

ការទូទាត់សម្រាប់សេវាប្រព័ន្ធអេកូឡូស៊ី - បណ្ឌិត Arnulf Köhncke មកពីអង្គការ WWF អាជ្ញីម៉ង់បានធ្វើបទបង្ហាញកាន់តែលម្អិតអំពីការទូទាត់សម្រាប់យន្តការផ្តល់ហិរញ្ញប្បទានប្រព័ន្ធអេកូឡូស៊ី (PES) បានគូសបញ្ជាក់មូលហេតុដែលស្ថាប័នវិស័យឯកជនគប្បីចូលរួមចំណែកជាមួយយន្តការទាំងនេះ និងបានបង្ហាញពីគំរូជោគជ័យនៃផែនការ PES ដែលជាយន្តការក្នុងការអភិរក្សធម្មជាតិ។

បច្ចុប្បន្នភាពអំពីការបង្កើតផែនទីសេណារីយ៉ូ InVEST និងឧបករណ៍វិភាគ - លោក Sovann Chansopheaktra សាស្ត្រាចារ្យនៃនាយកដ្ឋានវិទ្យាសាស្ត្របរិស្ថាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងជាសមាជិកគម្រោង RUPP-InVEST បានធ្វើបទបង្ហាញពី [InVEST](#) (ការវាយតម្លៃរួមពីសេវាប្រព័ន្ធអេកូឡូស៊ី និងតុល្យភាព) សកម្មភាពដែលក្រុម InVEST សម្រេចបានមកដល់បច្ចុប្បន្នដែលមានពាក់ព័ន្ធនឹងការងារនេះ ឧបករណ៍បច្ចេកទេសត្រូវបានប្រើដើម្បីបង្កើតការរៀបចំផែនការ InVEST ជាពិសេសសម្រាប់ខេត្តមណ្ឌលគិរី និងទិន្នន័យដែលត្រូវការ។ InVEST គឺជាឧបករណ៍សំខាន់មួយដើម្បីផ្តល់ទិន្នន័យបែបវិទ្យាសាស្ត្រដើម្បីគាំទ្រគោលយោបាយ និងការធ្វើការសម្រេចចិត្តលើការប្រើប្រាស់ដីតាមរយៈការវាយតម្លៃសេវាប្រព័ន្ធអេកូឡូស៊ី និងដោយទទួលខុសត្រូវចំពោះធនធានធម្មជាតិ។ សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការ WWF ក៏កំពុងធ្វើលើការកសាងសមត្ថភាពរបស់មន្ត្រីនៃស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ជាតិ និងខេត្តដើម្បីប្រើប្រាស់ InVEST ផងដែរ។

ទិន្នន័យបញ្ចូល InVEST (InVEST Input data Model)



ក្រោយពីបទបង្ហាញទាំងបីនេះចប់ មានសំណួរ និងការពិភាក្សាផ្ដោតជុំវិញនឹងកង្វល់លើបញ្ហាថា តើស្ថាប័នជំនាញនៃរាជរដ្ឋាភិបាលថ្នាក់ជាតិ និងខេត្ត មានការប្តេជ្ញាចិត្តអនុវត្តអនុសាសន៍ដែលផ្តល់ដោយក្រុមការងារ InVEST ដែរឬយ៉ាងណា។ ផលប្រយោជន៍ត្រូវបានលើកឡើងពីតួអង្គវិស័យឯកជនអំពីយន្តការទូទាត់សម្រាប់សេវាប្រព័ន្ធអេកូឡូស៊ី និងរបៀបដែលតួអង្គវិស័យឯកជនធ្វើការនៅក្នុងប្រទេសផ្សេងទៀត។

ទស្សនៈសហគមន៍: តំណាងសហគមន៍បីនាក់បានរាប់ជាថ្មីនូវបទពិសោធន៍ ការងារ និងបញ្ហាប្រឈមរបស់ខ្លួននៅក្នុងផ្នែកបីដូចខាងក្រោម៖ ផលិតផលនៃអនុផលព្រៃឈើ ការអប់រំទេសចរណ៍ធម្មជាតិ និងការអប់រំបរិស្ថាន។

- **លោកស្រី Morm Chanthy** មកពីសហគ្រាសព្រៃមណ្ឌលគិរី (Mondulkiri Forest Venture (MFV)) បានពន្យល់ពីរបៀបបង្កើត ចក្ខុវិស័យរបស់សហគ្រាសព្រៃឈើមណ្ឌលគិរី មុខងារ ក្រោមឆ័ត្រអង្គការលេខតែមួយសម្រាប់ ក្រុមប្រមូលអនុផលព្រៃឈើ (NTFP) និងផែនការ សម្រាប់ការពង្រីក។ បញ្ហាប្រឈមចម្បងគឺការកាប់បំផ្លាញព្រៃឈើដែលផ្តល់ហានិភ័យដល់ អាជីវកម្មរបស់ពួកគេ។
- **លោក Ngov Sam Ol** បានធ្វើបទបង្ហាញអំពីករណីទេសចរណ៍ធម្មជាតិតាមសហគមន៍ (CBET) នៅក្នុងភូមិ Dei Ey និងរបៀបរៀបចំគម្រោង CBET និងការធ្វើការ។ បញ្ហាប្រឈម ចម្បងដែលបានជួបប្រទះគឺជាតម្រូវការឲ្យមានភ្ញៀវទេសចរណ៍បន្ថែម និងសមត្ថភាពបន្ថែម ទៀតសម្រាប់អ្នកភូមិទទួលស្វាគមន៍ភ្ញៀវទេសចរណ៍។
- **លោក Cheong Sokleng** នាយកសាលាបានធ្វើបទបង្ហាញពីក្លឹបអេកូឡូស៊ីដែលមានគោល បំណងអប់រំកុមារ និងឪពុកម្តាយអំពីសារសំខាន់នៃបរិស្ថាន និងធម្មជាតិ។ លោកបានធ្វើ បទបង្ហាញពីសកម្មភាពផ្សេងៗរបស់ក្លឹបបរិស្ថាន និងលទ្ធផលដែលទទួលបាន។

មានសំណួរ និងការពិភាក្សា ក្រោយពីបទបង្ហាញទាំងនេះរបស់សហគមន៍ដែលពាក់ព័ន្ធនឹងការផ្សព្វ ផ្សាយទីផ្សារសម្រាប់ទេសចរណ៍ធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ បន្ថែមទៀត ព្រមទាំងថាតើក្លឹបអេកូឡូស៊ីអាចត្រូវពង្រីកដល់វិទ្យាល័យដែរឬយ៉ាងណា។ ត្រូវស្នើសុំ ព័ត៌មានលម្អិតបន្ថែមអំពីប្រព័ន្ធប្រាក់កម្ចីរបស់សហគ្រាសសហគមន៍។

បញ្ហាប្រឈម ភាពជោគជ័យ និងអនាគតនៃការបង្កើតសហគ្រាសនៅក្នុង EPL៖ លោក Oum Sony មន្ត្រីសម្របសម្រួលប្រចាំប្រទេសនៅ NTFP-EP ដៃគូគម្រោង និងលោក Sat Virai មន្ត្រីប្រចាំតំបន់ នៃ NTFP-EP បានធ្វើបទបង្ហាញពីការងាររបស់អង្គការដែលជាផ្នែកមួយនៃគម្រោង SusBenEPL ដើម្បីគាំទ្រដល់ដំណើរការបង្កើត និងការរក្សាសហគ្រាសផលិតផលអនុផលព្រៃឈើ (NTFP) ទូទាំងប្រទេសកម្ពុជា និងជាពិសេសនៅក្នុងមណ្ឌលគិរី។ គម្រោងនៃអង្គការNTFP-EPប្រចាំខេត្ត មណ្ឌលគិរីគាំទ្រសហគមន៍ក្នុងការបង្កើតសហគ្រាស និងផលិតផលរបស់ខ្លួន ព្រមទាំងក្នុង ការកសាងសមត្ថភាពដើម្បីធ្វើអាជីវកម្ម និងតាមដានវឌ្ឍនភាព។ NTFP-EP ក៏ពង្រឹងកិច្ចសហការ រវាងសហគ្រាសសហគមន៍ និងក្រុមហ៊ុនធំៗដែលលក់ ឬប្រើប្រាស់ផលិតផលរបស់ខ្លួន។ បញ្ហា ប្រឈមចម្បងសម្រាប់អនាគតគឺជាការគំរាមកំហែងភ្លាមៗនៃការកាប់បំផ្លាញព្រៃឈើ ដែលនាំ ឲ្យមានការបាត់បង់ការផ្គត់ផ្គង់ NTFP ព្រមទាំងតម្រូវការកែលម្អបច្ចេកទេសផលិតផលផងដែរ។

បច្ចេកទេសបង្កើតសហគមន៍ការពារព្រៃឈើ (CPF)/ សហគមន៍ការពារតំបន់ (CPA) នៅក្នុងខេត្ត មណ្ឌលគិរី៖ លោក Heng Da មន្ត្រីសម្របសម្រួលប្រចាំប្រទេសសម្រាប់ RECOFTC ដៃគូគម្រោង និងលោក វិនណារៀន មន្ត្រីសម្របសម្រួលគម្រោងភាពជាដៃគូសហគមន៍នៃអង្គការ RECOFTC បានធ្វើបទបង្ហាញការងាររបស់ស្ថាប័នខ្លួនដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអំពីព្រៃសហគមន៍ និងគាំទ្រដល់ដៃគូគម្រោង អង្គការភូមិខ្ញុំ និអង្គការ WWF ក្នុងការបង្កើតសហគមន៍ព្រៃឈើ (CF) និង សហគមន៍តំបន់ការពារធនធានធម្មជាតិ (CPA) ដែលជាផ្នែកមួយនៃគម្រោង SusBenEPL។ RECOFTC បានធ្វើបទបង្ហាញ អំពី១១ ជំហាននៃការបង្កើតសហគមន៍ព្រៃឈើ ភាគីពាក់ព័ន្ធដែល ត្រូវចូលរួម និងការបណ្តុះបណ្តាលដែលត្រូវបានធ្វើឡើងរួចហើយ។ បញ្ហាប្រឈមចម្បងនៅក្នុង ខេត្តមណ្ឌលគិរីគឺជាការកង្វះក្របខ័ណ្ឌច្បាប់ច្បាស់លាស់សម្រាប់ការបង្កើតសហគមន៍ព្រៃឈើនៅ

ក្នុងតំបន់អភិរក្ស។ ដូច្នោះ ដៃគូគម្រោងទាំងអស់កំពុងស្នើសុំរដ្ឋាភិបាលឲ្យបញ្ជាក់ក្របខ័ណ្ឌច្បាប់សម្រាប់
ការបង្កើតសហគមន៍ ព្រៃឈើនៅក្នុងតំបន់អភិរក្សនៃព្រៃការពារមណ្ឌលគិរី ដោយសារសហគមន៍
ព្រៃឈើទាំងនោះពិតជាមានមូលដ្ឋានក្នុងរួមចំណែកគាំទ្រដល់ការងារ អភិរក្ស។

មានសំណួរ និងការពិភាក្សា ក្រោយពីបទបង្ហាញទាំងនេះចប់ដោយផ្ដោតជុំវិញទៅលើការធានាចីរភាព
សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារ។ ត្រូវការអនុវត្តដោយប្រុងប្រយ័ត្ននៅជំហាន ៧ និង
៨ នៃការបង្កើតសហគមន៍ព្រៃឈើដោយមានផែនការច្បាស់លាស់ និងកម្មសិទ្ធិសហគមន៍រឹងមាំ។

ទិដ្ឋភាពទូទៅអំពីចំណុចសំខាន់ៗនៃគម្រោងអនាគត៖ លោកស្រី **Emilie Van der Henst** ប្រធាន
គម្រោងសម្រាប់គម្រោង SusBenEPL នៅអង្គការ WWF ប្រទេសកម្ពុជាបានធ្វើបទបង្ហាញអំពី
សកម្មភាពសំខាន់ៗនៅថ្ងៃអនាគតនៅក្នុងលទ្ធផលគម្រោងរំពឹងទុកទាំង៤ និងបាន បិទសិក្ខាសាលា
ដោយរំព្រកជាថ្មីអំពីសារសំខាន់នៃការចូលរួមរបស់ភាគីទាំងអស់ ជាពិសេស រដ្ឋាភិបាល និងវិស័យ
ឯកជនដើម្បីធ្វើការរួមគ្នាក្នុងការសម្រេចបានចក្ខុវិស័យរបស់គម្រោង។

ការបិទសិក្ខាសាលា

ជាចុងក្រោម លោក មូល ជាត និងឯកឧត្តម ប៉េង សម្បត្តិ បានផ្តល់សុន្ទរកថាបិទសិក្ខាសាលា។

**សូមផ្ញើឯកសារគុណចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួម!
សូមផ្ញើឯកសារគុណជាពិសេសចំពោះម្ចាស់ជំនួយ សហការអឺរ៉ុប និងអង្គការ USAID។**



បញ្ជីឧបសម្ព័ន្ធ៖

ឧបសម្ព័ន្ធ ១៖ របៀបវារៈ (សូមមើលខាងក្រោម)

ឧបសម្ព័ន្ធ ២៖ វាក្យបទបង្ហាញ (ឯកសារបង្រួមភ្ជាប់មកជាមួយ (zip file attached))

ឧបសម្ព័ន្ធ ៣៖ បញ្ជីសិក្ខាកាម (សូមមើលខាងក្រោម)

	<p>Why we are here To stop the degradation of the planet's natural environment and to build a future in which humans live in harmony with nature.</p> <p>www.wwf.eu</p>
--	--

ឧបសម្ព័ន្ធ ១ – របៀបវារៈ



ការត្រួតពិនិត្យគម្រោងប្រចាំឆ្នាំ
"ការរក្សាចីរភាពជីវចម្រុះ អត្ថប្រយោជន៍បរិស្ថាន និងសង្គមនៅក្នុងតំបន់អភិរក្សនៃ
ទេសភាពតំបន់វាលទំនាបភាគខាងកើតប្រទេសកម្ពុជា – គម្រោង SusBenEPL"

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥

ទីតាំង៖ ទីក្រុងសែនមនោរម្យ សណ្ឋាគារមណ្ឌលគិរី
ឧបត្ថម្ភដោយសហភាពអឺរ៉ុបដោយសហការផ្តល់មូលនិធិដោយអង្គការ USAID
រៀបចំដោយអង្គការមូលនិធិពិភពលោកដើម្បីធម្មជាតិ (WWF)

គោលបំណងសិក្ខាសាលា

- ក) ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពដែលទទួលបានពីឆ្នាំទីមួយនៃការអនុវត្តគម្រោង SusBenEPL និងអនុសាសន៍ឆ្ពោះទៅមុខ។
- ខ) ដើម្បីស្វែងយល់ពីបរិបទបច្ចុប្បន្ននៅក្នុងខេត្តមណ្ឌលគិរី និងថាតើគម្រោង SusbenEPL អាចបំពេញ និងសម្របសម្រួលការអភិរក្ស ព្រមទាំងចូលរួមចំណែកកែលម្អជីវភាពនៅមូលដ្ឋានបានយ៉ាងដូចម្តេច។
- គ) ដើម្បីចែករំលែកទម្លាប់អនុវត្តល្អបំផុតសម្រាប់គណៈគ្រប់គ្រងតំបន់អភិរក្សនៃទេសភាពវាលទំនាបភាគខាងកើតរួមទាំងករណីសិក្សានៃកិច្ចខិតខំប្រឹងប្រែងសហការរវាងរដ្ឋាភិបាលវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍។

របៀបវារៈ:

ម៉ោង	សកម្មភាព	វាក្មិន/អ្នកសម្របសម្រួល
០៨:០០-៨:៣០	ចុះឈ្មោះអ្នកចូលរួម	WWF កម្ពុជា
សុន្ទកថាកំណត់សម្គាល់សំខាន់ៗ		
០៨:៣០ – ០៨:៥០	សុន្ទកថាបើក	លោក Chhith Sam Ath នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា
០៨:៥០-០៩:១០	សុន្ទកថាកំណត់សម្គាល់សំខាន់ៗ	តំណាងការិយាល័យរបស់អភិបាល ខេត្តមណ្ឌលគិរី
សេចក្តីផ្តើមសិក្ខាសាលា		
០៩:១០ – ០៩:៣០	ទិដ្ឋភាពទូទៅអំពីសិក្ខាសាលា គោលបំណង និងការរំពឹងទុក – ទិដ្ឋភាពទូទៅអំពីវឌ្ឍនភាពគម្រោង	បណ្ឌិត Arnulf Kohncke WWF អាណ្លីម៉ង់
វគ្គទីមួយ៖ បរិបទបច្ចុប្បន្នអំពី EPL		
០៩:៣០ – ០៩:៥០	ព្រៃការងារមណ្ឌលគិរី – វឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុង MPF	លោក Keo Sopheak អនុប្រធាន ព្រៃការងារមណ្ឌលគិរី
០៩:៥០-១០:១០	ដែនជម្រកសត្វព្រៃភ្នំព្រេច – វឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុង PPWS	លោក Samrangdy Vichet ប្រធាន ដែនជម្រកសត្វព្រៃភ្នំព្រេច
១០:១០-១០:២០	សំណួរចម្លើយ	អ្នកសម្របសម្រួល
១០:២០-១០:៤០	<i>សម្រាកពិសារអាហារសម្រន់</i>	
វគ្គទីពីរ៖ វឌ្ឍនភាពគម្រោងបច្ចុប្បន្ន SusBenEPL		
១០:៤០-១១	ការផ្តល់ហិរញ្ញប្បទានតំបន់អភិរក្ស ដោយចីរភាព + អត្ថប្រយោជន៍ និង សមត្ថភាពផែនការសម្រាប់ EPL	Ewa Madon ទីប្រឹក្សា អ្នកពិគ្រោះ យោបល់សេដ្ឋកិច្ចបៃតង
១១-១១:២០	ការទូទាត់សេវាប្រព័ន្ធអេកូឡូស៊ី – គំរូជោគជ័យរបស់អង្គការ WWF	បណ្ឌិត Arnulf Kohncke, WWF អាណ្លីម៉ង់
១១:២០-១១:៤០	បច្ចុប្បន្នភាពអំពីការបង្កើតផែនទី សេណារីយ៉ូ InVEST និងឧបករណ៍ វិភាគ - គំរូផែនទីសេណារីយ៉ូ ប្រើប្រាស់ដីសម្រាប់ខេត្តមណ្ឌលគិរី	លោក Sovann Chansopheakra សាស្ត្រាចារ្យដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ បរិស្ថាន និងជាសមាជិកក្រុម គម្រោង RUPP-InVEST
១១:៤០-១២	សំណួរចម្លើយ - ការពិភាក្សា	អ្នកសម្របសម្រួល
១២ – ១៣:៣០	<i>សម្រាកពិសារអាហារសម្រន់</i>	
វគ្គទីពីរ៖ ការបន្ត		
១៣:៣០-១៤	ទស្សនៈសហគមន៍ – ព្រៃរបស់យើង បទពិសោធន៍របស់យើង និង ការគាំទ្រដែលយើងត្រូវការរក្សា	បទបង្ហាញផ្តល់សក្ខីកម្មរបស់ តំណាង ៣ រូបមកពីសហគមន៍

	ទស្សនៈទាំងនោះ៖ ១. ព្រៃឈើ និងជីវភាព (NTFP) ២. ទេសចរណ៍ធម្មជាតិ ៣. ការអប់រំបរិស្ថាន	
១៤-១៤:២០	បញ្ហាប្រឈម ភាពជោគជ័យ និង អនាគតនៃការបង្កើតសហគ្រាស នៅក្នុង EPL	លោក Oum Sony មន្ត្រីសម្រប សម្រួលប្រចាំប្រទេស ឬលោក Sat Virai មន្ត្រីអភិវឌ្ឍន៍តំបន់ NTFP-EP
១៤: ២០-១៤:៤០	សំណួរចម្លើយ - ការពិភាក្សា	អ្នកសម្របសម្រួល
១៤:៤០-១៥:១០	បច្ចេកទេសនៃការបង្កើតសហគមន៍ ការពារព្រៃឈើ/សហគមន៍ការពារ តំបន់ក្នុងខេត្តមណ្ឌលគិរី	លោក Heng Da មន្ត្រីសម្រប សម្រួលប្រចាំប្រទេស និងលោក Rin Naroeun មន្ត្រីសម្របសម្រួល ភាពជាដៃគូសហគមន៍ មជ្ឈមណ្ឌល មនុស្ស និងព្រៃឈើ (RECOFTC)
១៥:១០-១៥:៣០	សំណួរចម្លើយ - ការពិភាក្សា	អ្នកសម្របសម្រួល
១៥:៣០ – ១៦	<i>សម្រាកពិសារអាហារសម្រន់</i>	
១៦-១៦:២០	ទិដ្ឋភាពទូទៅអំពីចំណុចសំខាន់ៗនៃ គម្រោងអនាគត	Emilie Van der Henst ប្រធាន គម្រោងសេវា និងការវាយតម្លៃ ប្រព័ន្ធអេកូឡូស៊ី WWF កម្ពុជា
១៦:២០-១៦:៤០	ការឆ្លុះបញ្ចាំង អនុសាសន៍ និង សេចក្តីសង្ខេបអំពីសិក្ខាសាលា	លោក Moul Phath ប្រធាន EPL WWF កម្ពុជា
១៦:៤០-១៧	សុន្ទរកថាបិទ	ឯកឧត្តម Eng Bun Heang អភិបាលខេត្តមណ្ឌលគិរី

ឧបសម្ព័ន្ធ ៣ - បញ្ជីឈ្មោះអ្នកចូលរួម

ល.រ N°	ឈ្មោះ Participant Name	តួនាទី Funtion	ស្ថាប័ន Instution	លេខទូរស័ព្ទ Phone Number
ថ្នាក់ជាតិ				
1	លោក មាស សុផល	អគ្គនាយករង	អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថាន	017 926 537
2	លោក វី ថៃសាន	មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ កណ្តាល	អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថាន	0966 011 226
3	លោក ហឿយ ផល	មន្ត្រី	ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី	012 78 29 88
4	លោក ធាន សុវណ្ណារិន	មន្ត្រី	GSSGG/MoE	098 990 950
5	លោក សិទ្ធ សុភា	អគ្គលេខាធិការរង	គណៈកម្មាធិការរៀបចំដែនដីថ្នាក់ជាតិ ក្រសួងរៀបចំដែនដី	011 812 811
6	កញ្ញា សុង លីណា	មន្ត្រី	ក្រសួងទេសចរណ៍	099 454 040
7	លោក សុវណ្ណ ច័ន្ទសុ ភក្រា	សាស្ត្រាចារ្យផ្នែកបរិស្ថាន	នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ	012 220 788
ថ្នាក់ខេត្ត				
8	លោក ប៉េង សម្បត្តិ	អភិបាលរងខេត្ត	សាលាខេត្តមណ្ឌលគិរី	012 234 516
9	លោក ញឹម វណ្ណ	ប្រធានការិយាល័យ	មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី	0885 047 878
10	លោក សំរ៉ង់ ឌី វិចិត្រ	នាយក	ដែនជំរកសត្វព្រៃភ្នំព្រៃច	097 8 886 855
11	លោក ឡុង ប៊ុន	ប្រធាន	ព្រៃការពារមណ្ឌលគិរី	012 946 667
12	លោក វណ្ណ សារុធ	នាយរងខណ្ឌ	ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី	097 9 282 505
13	លោក យិន សុខឡេង	អភិបាលរងស្រុក	ស្រុកកែវសីម៉ា	0977 412 222
14	លោក ហួត សូនី	អភិបាលរងស្រុក	ស្រុកកោះព្រៃក	0974 353 000
15	អ្នកស្រី ហ៊ី ឌីណា	អភិបាលរងស្រុក	ស្រុកពេជ្រាដា	0977 622 505
16	លោក នង ទុណ្ណារី	អភិបាលស្រុក	ស្រុកអូររាំង	097 2 228 888
17	លោក យុន អូន	អភិបាលរងក្រុង	ក្រុងសែនមនោរម្យ	0977 222 226
18	លោក ភី ងូក	ចៅសង្កាត់	សង្កាត់រមនា	012 544 105
19	លោក ពៅ សុផាត	ចៅសង្កាត់រង	សង្កាត់សុខដុម	0886 530 480
20	លោក ម៉ឺក សារឿន	ក្រុមប្រឹក្សាឃុំ	ឃុំពូជ្រៃ	0975 750 969
21	លោក ត្រេក សុផុន	ក្រុមប្រឹក្សាឃុំ	ឃុំក្រង់តេ	0977 670 434
22	លោក ម៉ាន់ រៀម	ក្រុមប្រឹក្សាឃុំ	ឃុំស្រែហ៊ុយ	0718 886 880
23	លោកស្រី អ៊ុច ចាន់ធី	ក្រុមប្រឹក្សាឃុំ	ឃុំណាងឃើលឹក	0977 964 911
24	លោក ព្រះ មឿង	ក្រុមប្រឹក្សាឃុំ	ឃុំសុខសាន្ត	0885 204 183
25	លោក ឈៀក ឈឹង	ក្រុមប្រឹក្សាឃុំ	ស្រែខ្ទម	0975 562 465
26	លោក ចាន់ សាមេន	ក្រុមប្រឹក្សាឃុំ	ឃុំមេម៉ង់	097 7827061
27	លោក ក្លូត កែ	ក្រុមប្រឹក្សាឃុំ	ឃុំស្រែព្រះ	0712 461 399
28	លោក ហាន សុខន	ក្រុមប្រឹក្សាឃុំ	ឃុំអរហូន	071 4 207 818

29	លោក ជឿន សុខឡេង	នាយកសាលា	សាលាព្រៃក្រំថ្មី	097 6 786 953
វិស័យឯកជន				
30	លោកស្រី ម៉ម ចាន់ធី	ប្រធានក្រុមប្រឹក្សាភិបាល	បណ្តាញសហគ្រាសព្រៃមណ្ឌលគីរី	0719 231 089
31	អ្នកនាង កេង ស្រីមុំ	ផ្នែកលក់ដូរ	សហគ្រាសព្រៃមណ្ឌលគីរី	0972 444 447
32	លោក មា សាម៉ាត់	តំណាង	ក្រុមហ៊ុន Angkor Gold	0973 444 440
32	លោក មៅ ដារ៉ុទ្ធី	តំណាង	ក្រុមហ៊ុន Bambusa	0887 841 662
34	លោក លី គឹម សុង	បុគ្គលិក	សណ្ឋាគារមណ្ឌលគីរី	
35	ប៊ី សុគីម	បុគ្គលិក	មណ្ឌលគីរី	
តំណាងសហគមន៍មូលដ្ឋាន				
36	លោក ដូរ សំអុល	ប្រធាន	សហគមន៍ទេសចរណ៍ធម្មជាតិដេអេ	088 8 164 412
37	លោក យ៉ា សាវេន	សមាជិក	សហគមន៍ព្រៃការពារក្រុងរពុក	
38	លោក ជឿន ព្រ	អនុប្រធាន	សហគមន៍ព្រៃការពារក្រុងរពុក	0888 156 685
39	លោក ទើន លើប	ប្រធាន	សហគមន៍ព្រៃការពារទូលុង	071 7 284 796
40	លោក វិន សេន	ប្រធាន	សហគមន៍ព្រៃការពារពូជ្រៃ	097 8 402 899
41	លោក គង់ សុផា	តំណាង	សហគមន៍ព្រៃការពារអរហូនលើ	0885 060 433
42	លោក យុត ប្រឹង	ប្រធាន	សហគមន៍ព្រៃការពារអូរឈូល	097 4 072 623 0884 692 675
43	លោក សេន ថារី	សមាជិក	សហគមន៍ព្រៃការពារអូរង្គាវ	
44	លោក ហ៊ឹម ព្រៃន	ប្រធាន	សហគមន៍ព្រៃការពារអូរង្គាវ	097 7 860 077
45	លោក ទឹក ជឹង	ប្រធាន	សហគមន៍ព្រៃការពារម៉ាលីកងប្រុស	071 6 053 349 0883 391 525
46	អ្នកស្រី កែវ នី	ប្រធាន	សហគមន៍តំបន់ការពារធម្មជាតិឡៅកា	0974 729 098
47	លោក ម៉េះ កែក	ប្រធាន	សហគមន៍តំបន់ការពារស្រែអ៊ុំណាំ	092 93 67 21
48	លោក ស្រុះ រឿន	ប្រធាន	សហគមន៍តំបន់ការពារអនុស-ខ្មែង	088 7 776 005
49	លោក ពាម ព្រឿត	ប្រធាន	សហគមន៍តំបន់ការពារពូទុង ពូហ្វឹង- ណាំហាំង	0975 629 466
50	លោក ស ភ័ក្រ	ប្រធាន	សហគមន៍តំបន់ការពារស្រែធំ-ម្លឹង	0885 946 655
51	លោក ងើយ យឹម	ប្រធាន	សហគមន៍តំបន់ការពារជីក្តប់- ភ្នំជួងក្តីសង្ឃឹម	0718 880 855
52	លោក គ្រួស ម៉ាប់	សមាជិក	សហគមន៍តំបន់ការពារភ្នំក្តក	0973 406 601
53	លោក ឆ្លើវ ក្រែក	តំណាង	សហគមន៍តំបន់ការពារស្រែខ្នង	
តំណាងអង្គការ				
54	លោក យុន ឌីយន	នាយកប្រតិបត្តិ	អង្គការ ELIE	011 711 700
55	លោក សន សុខ	បុគ្គលិក	អង្គការ DPA	095 826 903
56	អ្នកនាង ហ៊ី សុម៉ាលី	បុគ្គលិក	អង្គការ CLEC	092 123 417
57	លោក ឈឹម សាខន	អ្នកសម្របសម្រួលផ្នែក ខេត្ត	អង្គការ ICSO	012 756 026
58	លោក ស្រង ផល្លក្ខ	រដ្ឋបាល	អង្គការ MIPAD	0889 002 862

បញ្ជីឈ្មោះ
អ្នកត្រូវចូលរួមចំនួន៣៦ (២២ ដល់ ២៤ ខែមេសា ឆ្នាំ២០១៥)

ល.រ	ឈ្មោះ	តួនាទី	ស្ថាប័ន	
59	លោក ហេង ដា	អនុប្រធាន	អង្គការ RECOFTC	012 659 425
60	លោក រិន ណារឿន	អ្នកសម្របសម្រួលថ្នាក់ខេត្ត	អង្គការ RECOFTC	017 677 899
61	លោក អ៊ុំ សូនី	អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា	អង្គការ NTFP-EP	012 308 988
62	កញ្ញា ហាក់ លួង	ជំនួយការសហគ្រាសសហគមន៍	អង្គការ NTFP-EP	012 966 585
63	លោក សាត វីរី	មន្ត្រីអភិវឌ្ឍន៍ប្រចាំតំបន់	អង្គការ NTFP-EP	0978 561 934
64	លោក គង់ អាំ	អ្នកសម្របសម្រួលថ្នាក់ខេត្ត	អង្គការ MVi	012 678 446
65	លោក អិត ប៊ុនឈឿន	ប្រធានក្រុម	អង្គការ MVi	012 872 876
66	លោក នាថ ណាប់	អ្នកសម្របសម្រួលមូលដ្ឋាន	អង្គការ MVi	0885 928 758
67	លោក សៀ ពៅរី	គាំទ្រការសម្របសម្រួលប្រតិបត្តិការ	អង្គការ MVi	090 559 993
68	លោក ឈិត សំអាត	នាយកប្រចាំប្រទេស	អង្គការWWF	
69	លោក គឹម ជាន់ភ័ក្តា	ប្រធានហិរញ្ញវត្ថុ	អង្គការWWF	012 474 243
70	លោកស្រី សិទ្ធិ សុភ័ក្តិ	មន្ត្រីផ្នែកតាមដាននិងវាយតម្លៃ	អង្គការWWF	017 901 904
71	Mr. Arnulf Koehncke	មន្ត្រីសម្របសម្រួលគម្រោងអាស៊ី	WWF អាស៊ីម៉ង់	
72	Mr. Samual	ប្រធានគម្រោង	WWF	
73	អ្នកស្រី ចម្រើន កន្ទីកា	មន្ត្រីហិរញ្ញវត្ថុ	អង្គការWWF	077 866 330
74	អ្នកស្រី នាយ គឹមហៀក	អ្នកសម្របសម្រួលគោលនយោបាយ	អង្គការWWF	012 306 446
75	កញ្ញា យាង ស៊ាងលី	មន្ត្រីគោលនយោបាយ	អង្គការWWF	012 249 534
76	លោក ឆេង សំបូ	មន្ត្រីទំនាក់ទំនង	អង្គការWWF	089 832 842
77	លោក មូល ជាត	ប្រធានគ្រោងEPL	អង្គការWWF	
78	Mr. Rupak Maharjan	ទីប្រឹក្សាបច្ចេកទេសអនុវត្តច្បាប់	អង្គការ WWF	0718 362 707
79	លោក យន សុគៀន	មន្ត្រីជាន់ខ្ពស់	អង្គការWWF	012 570 040
80	អ្នកស្រី ពេជ្រ សុគន្ធា	មន្ត្រីផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល	អង្គការWWF	012 821 185
81	លោក ហ៊ុន ភារម្យ	ជំនួយការរដ្ឋបាល	អង្គការWWF	012 25 29 20
82	កញ្ញា ជ័យ មករា	ជំនួយការហិរញ្ញវត្ថុ	អង្គការWWF	077 783 553
83	អ្នកនាង អេមីលៀ	ប្រធានគម្រោង EU	អង្គការWWF	
84	លោក សុន បូរ៉ា	មន្ត្រីផ្សព្វផ្សាយសហគមន៍	អង្គការWWF	011 817 533
85	កញ្ញា ស្រីសុខ ប៊ុនរ៉ា	មន្ត្រីផ្សព្វផ្សាយសហគមន៍	អង្គការWWF	099 88 71 55
86	លោក ប៊ុត ធន	ជំនួយការគម្រោងផ្សព្វផ្សាយសហគមន៍	អង្គការWWF	017 994 637
87	អ្នកស្រី យឿន សារិន	ជំនួយការគម្រោងផ្សព្វផ្សាយសហគមន៍	អង្គការWWF	0978 533 498

88	លោក សិទ្ធិ ស៊ីផាត	ជំនួយការគម្រោងផ្សព្វផ្សាយសហគមន៍	អង្គការWWF	0979 029 086
89	លោក សូ វិសុទ្ធ	ជំនួយការគម្រោងផ្សព្វផ្សាយសហគមន៍	អង្គការWWF	0975 008 949
90	កញ្ញា សោម សុគន្ធា	ជំនួយការគម្រោងផ្សព្វផ្សាយសហគមន៍	អង្គការWWF	0978 292 684
91	លោក តាល់ មករា	មន្ត្រីគម្រោងទំនាក់ទំនងសង្គមស៊ីវិក	អង្គការWWF	0976 505 270
92	លោក បាយ ធួប	មន្ត្រីផ្នែកទេសចរណ៍	អង្គការWWF	017 578 635
93	លោក ត្រុញ ឡេន	អ្នកបើកបរ	អង្គការWWF	012 631 018
94	លោក ម៉ាន សេន	អ្នកបើកបរ	អង្គការWWF	012 942 040
95	លោក ឡោ សុខឃៀន	មន្ត្រីគម្រោង	អង្គការWWF	012 711 906
96	កញ្ញា ខុម សាខន	អ្នកបកប្រែ	អង្គការWWF	016 581 351